



L202409050318TD3887

ថ្ងៃទី ២ ខែ កើត ឆ្នាំ ឧសភា ព.ស. ២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤

**សេចក្តីណែនាំ
ស្តីពី**

**នីតិវិធីនៃការប្រកាសពន្ធបង់មុនលើការបែងចែកភាគលាភ
ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអេឡិចត្រូនិកតាមអនឡាញ (e-Filing)**

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ឱ្យបានជ្រាបថា ស្របតាមទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍមុខងារ **“បញ្ជីពន្ធបង់មុនលើការបែងចែកភាគលាភ”** ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអេឡិចត្រូនិកតាមអនឡាញ (e-Filing) រួចរាល់ ក្នុងគោលបំណងឱ្យអ្នកជាប់ពន្ធ អាចធ្វើការប្រកាសពន្ធនៅក្នុងប្រព័ន្ធ e-Filing ចំពោះភាគលាភដែលបានបែងចែកទៅភាគហ៊ុនិក ដែលជាកម្មវត្ថុនៃពន្ធ បង់មុនលើការបែងចែកភាគលាភ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមណែនាំអំពីនីតិវិធី និងការប្រើប្រាស់មុខងារបន្ថែមថ្មី ដូចខាងក្រោម៖

I. គោលការណ៍ និងនីតិវិធី

អនុលោមតាមមាត្រា ២៣ នៃច្បាប់ស្តីពីសារពើពន្ធ វៀរលែងតែគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល ប្រសិនបើសហគ្រាសណាមួយបែងចែកភាគលាភចេញពីប្រាក់ ចំណូលមុនបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៅឱ្យអ្នកចូលហ៊ុនក្នុងស្រុក ឬអ្នកចូលហ៊ុនបរទេស សហគ្រាសនោះត្រូវ បង់ប្រាក់ពន្ធដែលមានចំនួនស្មើនឹងផលគុណនៃទឹកប្រាក់ភាគលាភបំប៉ែន ទៅតាមអត្រាពន្ធលើប្រាក់ចំណូលគុណនឹង អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដូចមានចែងក្នុងមាត្រា ២០ នៃច្បាប់ស្តីពីសារពើពន្ធ។

ចំពោះនីតិវិធីនៃការគណនាប្រាក់ពន្ធត្រូវបង់ លោក លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវអនុវត្តស្របតាមសេចក្តីណែនាំលេខ ៣០៤០៨ អពជ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការអនុវត្តកាតព្វកិច្ចពន្ធបង់មុនលើការបែងចែកភាគលាភ។

II. ការប្រើប្រាស់ប្រព័ន្ធ

លោក លោកស្រី អាចចូលប្រកាសពន្ធបង់មុនលើការបែងចែកភាគលាភ នៅក្នុងប្រព័ន្ធ e-Filing ដោយអនុវត្ត តាមការណែនាំដូចខាងក្រោម៖

ជំហានទី១៖ ចូលប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអេឡិចត្រូនិកតាមអនឡាញ (e-Filing) ដោយប្រើប្រាស់គណនី និងអនុវត្តនីតិវិធីដូចគ្នាទៅនឹងការប្រកាសពន្ធអេឡិចត្រូនិកប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក។

ជំហានទី២៖ ជ្រើសរើស **“បញ្ចូលព័ត៌មានប្រកាសពន្ធ”** បន្ទាប់មកចូលមុខងារ **“បញ្ជីពន្ធបង់មុនលើការបែងចែក ភាគលាភ”** រួចជ្រើសរើសប្រភេទសហគ្រាសជា **“សហគ្រាសមូលធនទូទៅ”** ឬ **“សហគ្រាសចុះបញ្ជី ក្នុងផ្សារភាគហ៊ុន”**។ ករណីលោក លោកស្រី ជ្រើសរើស **សហគ្រាសមូលធនទូទៅ** ប្រព័ន្ធអនុញ្ញាត ឱ្យបញ្ចូលព័ត៌មានម្ចាស់ភាគហ៊ុន មាននៅក្នុងលក្ខន្តិកៈក្រុមហ៊ុន ដែលបានចុះបញ្ជីតែប៉ុណ្ណោះ។



L202409050318TD3887

ជំហានទី៣៖ បញ្ចូលប្រតិបត្តិការប្រកាសពន្ធបង់មុនលើការបែងចែកភាគលាភ ដោយចុចប៊ូតុង “បន្ថែមថ្មី” បន្ទាប់មកបំពេញព័ត៌មានប្រតិបត្តិការ រួចចុច “រក្សាទុក”។ ចំពោះប្រតិបត្តិការពន្ធភាគីទុកដែលបានបញ្ចូលក្នុងបញ្ជីពន្ធបង់មុនលើការបែងចែកភាគលាភ នេះ ប្រព័ន្ធនឹងបញ្ជូនដោយស្វ័យប្រវត្តិទៅបញ្ជីពន្ធភាគីទុក ក្រោយពេលរក្សាទុករួចរាល់។

ជំហានទី៤៖ ចូលមុខងារ “បញ្ជីប្រកាសពន្ធប្រចាំខែ” ដើម្បីបន្តនីតិវិធីប្រកាសពន្ធដូចគ្នាទៅនឹងការប្រកាសពន្ធអាជីវកម្មប្រចាំខែ ដែលធ្លាប់បានអនុវត្តកន្លងមក។

ដើម្បីឈ្វេងយល់បន្ថែមអំពីនីតិវិធីខាងលើ អ្នកប្រើប្រាស់អាចអានសៀវភៅណែនាំស្តីពីការប្រើប្រាស់មុខងារបញ្ជីពន្ធបង់មុនលើការបែងចែកភាគលាភ ដែលមាននៅលើគេហទំព័រ <https://www.tax.gov.kh> ឬទូរស័ព្ទមក GDT Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store សម្រាប់ Android ឬតាមរយៈ Telegram Channel ព័ត៌មានពន្ធដារកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការអនុវត្តវិធានការដូចបានជម្រាបជូនខាងលើ នឹងជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធជាក់ជាពុំខាន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
ប្រតិភូរាជរដ្ឋាភិបាល

ឧបនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ



[Handwritten signature]
គង់ វិបុល

Telegram Channel
ព័ត៌មានពន្ធដារកម្ពុជា

